

**គោលបំណង:** សៀវភៅណែនាំនេះផ្តល់នូវការណែនាំជាជំហានៗ សម្រាប់អ្នកផ្តល់សេវា ដើម្បីបញ្ជូនចំនួនម៉ាយល៍របស់ពួកគេ។


**ផ្នែកទីមួយ:** ការណែនាំអំពីការបញ្ជូនចំនួនម៉ាយល៍ដោយប្រើ OR PTC DCI Mobile Web (ដោយប្រើឧបករណ៍ឆ្លាតវៃរបស់អ្នក)

**ផ្នែកទីពីរ:** ការណែនាំអំពីការបញ្ជូនចំនួនម៉ាយល៍ដោយប្រើ OR PTC DCI Web Portal (ដោយប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ)

**លទ្ធផល:** អ្នកផ្តល់សេវានឹងអាចរុករកទាំងគេហទំព័រលើឧបករណ៍ចល័ត និងវិបទេសដើម្បីបញ្ជូនចំនួនម៉ាយល៍របស់ពួកគេ។

ជំហានដើម្បីបញ្ចប់ដំណើរការ:



**ផ្នែកទីមួយ: បញ្ជូនចំនួនម៉ាយល៍ដោយប្រើ OR PTC DCI Mobile Web។**

#	ការពិពណ៌នា	រូបថតអេក្រង/តំណដែលពាក់ព័ន្ធ
1	<p>ដោយប្រើកម្មវិធីរុករកតាមអ៊ីនធឺណិតនៅលើឧបករណ៍ចល័តរបស់អ្នក វាយបញ្ជូល OR PTC DCI ហើយបើកអេក្រងចុះឈ្មោះចូល។</p> <p>បញ្ជូលឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក។ ចុច 'ចូល'</p>	<p>តំណវិប: <a href="http://orptc.dcisoftware.com">orptc.dcisoftware.com</a></p> 



<p>2</p>	<p>ប្រកាសព័ត៌មាន៖</p> <p><b>ប្រធានបទ - ការបញ្ជាក់របស់អ្នកផ្តល់សេវា</b></p> <p><b>ប្រធានបទ - ការជូនដំណឹងអំពីការប្រើប្រាស់ប្រព័ន្ធ</b></p> <p>អានចំណុចនីមួយៗដោយប្រុងប្រយ័ត្ន</p> <p>ចុចលើ 'យល់ព្រម' នៅលើចំណុចនីមួយៗដើម្បីបញ្ជូន។</p>		
----------	--	--	--



<p><b>3</b></p>	<p>ចុចលើប៊ូតុងមីនុយនៅខាងលើបំផុតផ្នែកខាងស្តាំនៃអេក្រង់។</p>	
<p><b>4</b></p>	<p>មីនុយជម្រើសនឹងបង្ហាញឡើង។ ចុចលើ 'ធាតុថ្មី'។</p>	




<p>5</p>	<p>ទម្រង់ 'បញ្ចូលធាតុថ្មី' នឹងបង្ហាញឡើង។</p> <p><b>ប្រភេទនៃធាតុ:</b> បំពេញដោយស្វ័យប្រវត្តិ 'Punch'</p> <p><b>ប្រភេទគណនី:</b> ជ្រើសរើស 'ការដឹកជញ្ជូនអតិថិជន' ពីម៉ឺនុយទម្លាក់ចុះ</p>	
<p>6</p>	<p><b>អតិថិជន:</b> វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់អ្នក ហើយជ្រើសរើសឈ្មោះរបស់ពួកគេ ដើម្បីបំពេញក្នុងប្រអប់អក្សរ។</p> <p><b>ចំណាំ:</b> អ្នកត្រូវតែចុចលើឈ្មោះអ្នកប្រើប្រាស់ពីម៉ឺនុយទម្លាក់ចុះដើម្បីបន្ត។ ប្រសិនបើអ្នកមានអ្នកប្រើប្រាស់ច្រើនជាងប្រាំនាក់ អ្នកប្រហែលជាត្រូវរំកិលចុះឡើង ដើម្បីមើលឈ្មោះរបស់ពួកគេ។</p>	




<p><b>7.A</b> កូដសេវាកម្ម៖  <b>7.B</b> កូដសេវាកម្មនឹងបំពេញដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់  <b>7.C</b> កាលបរិច្ឆេទសេវាកម្ម៖                  បញ្ចូលកាលបរិច្ឆេទនៃសេវាកម្ម  <b>7.D</b> សមតុល្យនៅសល់៖ ចំនួនម៉ាយល៍ដែលនៅសល់  <b>7.E</b> ដែលអ្នកត្រូវទាមទារ  <b>7.F</b> ចាប់ផ្តើមការអាន ឧបករណ៍វាស់ចម្ងាយ៖ បញ្ចូល 0.00                  បញ្ចប់ការអាន ឧបករណ៍វាស់ចម្ងាយ៖                  បញ្ចូលចំនួនម៉ាយល៍សរុបដែលបានបើកបរសម្រាប់រយៈពេលបង់ជាទម្រង់ទសភាគ (ឧទាហរណ៍ 25.00)                  ការបង្ហាញចំនួនម៉ាយល៍សរុបដែលបានបញ្ចូល</p>		
<p><b>8</b> លេខកូដការវិនិច្ឆ័យ៖ នឹងបំពេញដោយស្វ័យប្រវត្តិដោយមិនតម្រូវ                  បញ្ចូលចំណាំទៅ <b>Punch</b>៖ មិនតម្រូវ                  ចុច 'រក្សាទុក'</p>		



<p>9</p>	<p>ការជូនដំណឹងនឹងបង្ហាញ "តើអ្នកពិតជាចង់បញ្ចូល punch ថ្មីសម្រាប់..."</p> <p>ចុចលើ 'បាទ/ចាស'</p> <p>ការបញ្ចូល punch នឹងបង្ហាញក្នុងស្ថានភាពមិនទាន់សម្រេច ហើយឆ្លងកាត់ការយល់ព្រមដោយស្វ័យប្រវត្តិ។</p>	
----------	---	---




# ផ្នែកទីពីរ៖ ការបញ្ចូលចំនួនម៉ាយល៍ដោយប្រើវិបផតថល OR PTC DCI៖

<p>ចុះឈ្មោះចូល OR PTC DCI Web Portal ដោយប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ។</p> <p>1. បញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក។ ចុច 'ចុះឈ្មោះចូល'</p> <div data-bbox="220 597 928 755" style="background-color: #FFD700; border-radius: 15px; padding: 10px; text-align: center;"> <p><b>ចំណាំ៖</b> Internet Explorer គឺមិនអាចប្រើបានទេ។</p> </div>	<p>តំណវិប៖ <a href="http://orptc.dcisoftware.com">orptc.dcisoftware.com</a></p> 
---	---



2. ពីផ្ទាំងគ្រប់គ្រងនៃទំព័រដើម  
ចុចលើប៊ូតុង 'បញ្ចូលធាតុ'







- 3.A** ប្រភេទនៃធាតុ៖ បំពេញដោយស្វ័យប្រវត្តិ 'Punch'
- 3.B** ឈ្មោះនិយោជក៖
- 3.C** បំពេញឈ្មោះអ្នកផ្តល់សេវាដោយស្វ័យប្រវត្តិ  
ប្រភេទគណនី៖ ជ្រើសរើស 'ការដឹកជញ្ជូនអតិថិជន'
- 3.D** ពីម៉ឺនុយទម្លាក់ចុះ៖  
អតិថិជន៖ វាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់អ្នក
- 3.E** ហើយជ្រើសរើសឈ្មោះរបស់ពួកគេ  
ដើម្បីបំពេញក្នុងប្រអប់អក្សរ។
- 3.F** កូដសេវាកម្ម៖
- 3.G** បំពេញកូដសេវាកម្មចំនួនម៉ាយល៍ដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់
- 3.H** កាលបរិច្ឆេទសេវាកម្ម៖
- 3.I** បញ្ចូលកាលបរិច្ឆេទនៃសេវាកម្ម  
សមតុល្យនៅសល់៖
- 3.J** បង្ហាញចំនួនម៉ាយល៍ដែលបានអនុញ្ញាតសរុបដើម្បីទាមទារ  
ចាប់ផ្តើមការអានឧបករណ៍វាស់ចម្ងាយ៖ បញ្ចូល 0  
បញ្ចប់ការអានឧបករណ៍វាស់ចម្ងាយ៖  
បញ្ចូលចំនួនម៉ាយល៍សរុបដែលបានបើកបរសម្រាប់រយៈពេលបង់ប្រាក់  
បានគណនាចំនួនម៉ាយល៍៖  
បង្ហាញចំនួនម៉ាយល៍សរុបដែលបានបញ្ចូល  
លេខកូដការវិនិច្ឆ័យ៖ ការបំពេញដោយស្វ័យប្រវត្តិ  
ចំណាំ៖ មិនតម្រូវ  
ឯកសារភ្ជាប់៖ មិនតម្រូវ ចុច 'រក្សាទុក'

Add New Entry ✕

<b>Entry Type: *</b>	Punch <span style="float: right;">3.A</span>	▼
<b>Employee Name:</b>	Peter Brady <span style="float: right;">3.B</span>	
<b>Account Type: *</b>	Client Transportation <span style="float: right;">3.C</span>	▼
<b>Client: *</b>	Carol Brady - CB100C1B <span style="float: right;">3.D</span>	✕
<b>Service Code: *</b>	Mileage-10 <span style="float: right;">3.E</span>	▼
<b>Service Date: *</b>	02/03/2022 <span style="float: right;">3.F</span>	📅
<b>Remaining Balance:</b>	20 <span style="float: right;">3.G</span>	
<b>Start Odometer Reading: *</b>	0 <span style="float: right;">3.H</span>	
<b>End Odometer Reading: *</b>	20 <span style="float: right;">3.I</span>	
<b>Calculated No. Of Miles:</b>	20.00 <span style="float: right;">3.J</span>	
<b>Diagnostic Code:</b>	Diagnostic Code	
<b>Notes:</b>	Add Notes for Punch	
<b>Attachment:</b>	<span style="border: 1px solid gray; padding: 2px 5px;">Choose File</span>	

Cancel
Save

<p>5.</p>	<p>ការជូនដំណឹងនឹងបង្ហាញ “តើអ្នកពិជាចង់បញ្ចូល....” ចុច ‘បាន/ចាស’</p>	
-----------	---	--

**ចំណាំ:** អ្នកមិនចាំបាច់បញ្ចូលការអាន odometer ពីរថយន្តរបស់អ្នកទេ។ អ្នកអាចបញ្ចូលលេខ 0 សម្រាប់ការអាន odometer ចាប់ផ្តើម និងរហូតដល់ម៉ាយល៍ដែលមានការអនុញ្ញាតនៅខាងចុងនៃវាលអាន odometer។

**ចំណាំ:** អ្នកគ្រាន់តែបញ្ចូលម៉ាយល៍ដែលមានការអនុញ្ញាតរបស់អ្នកក្នុងរយៈពេលបង់ប្រាក់។